

**កម្ពុជា៖ អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ប្រកាសបើកដំណើរទស្សនកិច្ចជាផ្លូវការ
មកកាន់ប្រទេសកម្ពុជា**

ហ្សឺណែវ/ភ្នំពេញ (៧ តុលា ២០១៦) - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រ៉ូណា ស្ទីត នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដើម្បីពិនិត្យមើលស្ថានភាពនយោបាយទូទៅ និងទិដ្ឋភាពផ្សេងៗនៃការរើសអើង។

“ខ្ញុំនឹងផ្តោតដំណើររបស់កម្មនេះ លើស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្ស និងលើការតាមដានការអនុវត្តអនុសាសន៍នានាដែលបានផ្តល់ជូនរដ្ឋាភិបាល។ ខ្ញុំមានបំណងបន្តធ្វើការពិនិត្យលើប្រធានបទនៃការរើសអើង ដោយចំណុចផ្តោតការយកចិត្តទុកដាក់នាពេលនេះគឺ ការវាយតម្លៃអំពីសិទ្ធិក្រុមជនភាគតិចជាតិពន្ធុ និងក្រុមបាត់បង់ឱកាស” នេះបើតាមការកត់សម្គាល់របស់អ្នករាយការណ៍ពិសេស។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃ របស់អ្នកស្រីនេះ អ្នកស្រីនឹងជួបជាមួយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងមកពីសង្គមស៊ីវិល និងសហគមន៍ការទូត។ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរូបនេះ ក៏នឹងធ្វើទស្សនកិច្ចផងដែរ នៅតាមបណ្តាខេត្តនានា ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។

អ្នករាយការណ៍ពិសេស អ.ស.ប បំពេញទស្សនកិច្ចជាទៀងទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ចាប់តាំងពីអ្នកស្រីត្រូវបានតែងតាំងក្នុងខែមីនា ឆ្នាំ២០១៥ មក អ្នកស្រីបានធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៥ ក៏ដូចជានៅក្នុងខែមីនា ឆ្នាំ២០១៦ ផងដែរ។ អ្នកស្រី ស្ទីត នឹងបង្ហាញរបាយការណ៍បន្ទាប់របស់អ្នកស្រី ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៅក្នុងខែកញ្ញា ឆ្នាំ២០១៧។

អ្នករាយការណ៍ពិសេសនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅថ្ងៃពុធ ទី១៩ ខែតុលា ចាប់ពីម៉ោង ៣ ដល់ម៉ោង ៤ រសៀល នៅការិយាល័យសិទ្ធិមនុស្ស អ.ស.ប (OHCHR) ស្ថិតនៅផ្ទះលេខ៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ មានការកំណត់ចំនួនកន្លែងសម្រាប់អ្នកសារព័ត៌មានចូលរួមផ្តិតយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននេះ។

(* ឆែកមើលរបាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីកម្ពុជា៖ http://ap.ohchr.org/documents/dpage_e.aspx?m=107

ចប់

អ្នកស្រី រ៉ូណា ស្ទីត ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែងតាំងក្នុងខែមីនា ឆ្នាំ២០១៥។ អ្នកស្រី ស្ទីត គឺជាសាស្ត្រាចារ្យផ្នែកនីតិសិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេស។ អ្នកស្រីបានបង្រៀនផងដែរនូវច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជាសាស្ត្រាចារ្យស្រីនៅប្រទេសចិន និងកាណាដា និងបានចំណាយពេលជាអ្នកទស្សនកិច្ចភ្នំភ្នំសម្បូរនៅប្រទេសវ៉ានូទូ។ សាស្ត្រាចារ្យ ស្ទីត ក៏ធ្លាប់ធ្វើជាសាស្ត្រាចារ្យស្រីនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រនៅកម្ពុជា ជាសាកលវិទ្យាល័យដែលអ្នកស្រីបានធ្វើការរៀបចំ និងបង្កើតកម្មវិធីសិក្សាដើម្បីប្រកាសបើកឡើងវិញនូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកដំបូងរបស់កម្ពុជាផ្នែកច្បាប់សិទ្ធិមនុស្ស។

<http://www.ohchr.org/EN/HRBodies/SP/CountriesMandates/KH/Pages/SRCambodia.aspx>

អ្នករាយការណ៍ពិសេសគឺជាផ្នែកមួយនៃអ្វីដែលគេស្គាល់ថាជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស (ស្ថាប័នដ៏ធំបំផុតមួយនៃជំនាញការឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្ស អ.ស.ប) គឺជាឈ្មោះទូទៅនៃយន្តការរក្សាទុក និងស្វែងរកការពិតឯករាជ្យរបស់ក្រុមប្រឹក្សានេះ។ អ្នកកាន់អាណត្តិនីតិវិធីពិសេសគឺអ្នកជំនាញឯករាជ្យផ្នែកសិទ្ធិមនុស្ស ដែលបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីដោះស្រាយស្ថានភាពរបស់ប្រទេសមួយជាក់លាក់ ឬបញ្ហាតាមវិស័យនីមួយៗនៅគ្រប់តំបន់ទាំងអស់នៃពិភពលោក។ អ្នកកាន់អាណត្តិនីតិវិធីពិសេសមិនមែនជាបុគ្គលិក អ.ស.ប ទេ និងឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ។ ពួកគាត់បម្រើការក្នុងសមត្ថភាពបុគ្គលផ្ទាល់របស់ពួកគាត់ ហើយក៏មិនទទួលបានប្រាក់បៀវត្សសម្រាប់ការងាររបស់ពួកគាត់ដែរ។

សិទ្ធិមនុស្ស អ.ស.ប គេហទំព័រប្រទេស – កម្ពុជា៖
<http://www.ohchr.org/EN/Countries/AsiaRegion/Pages/KHIndex.aspx>

សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មានផ្សេងៗសូមទាក់ទងមក៖

នៅរាជធានីភ្នំពេញ៖ កញ្ញា គ្រីស្ទីន ភិកេរីង (Ms. Christine Pickering) តាមរយៈទូរស័ព្ទលេខ (+៨៥៥ ២៣ ៩៩៣ ៥៩០/៩១ លេខភ្ជាប់បន្ត៖ ២១៣ ឬ អ៊ីមែល cpickering@ohchr.org)

នៅទីក្រុងហ្សឺណែវ (មុននិងក្រោយទស្សនកិច្ច)៖ កញ្ញា ចេននីហ្វី ក្រាហ្វត (Ms. Jennifer Kraft) តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩២៨ ៩៨៣០ ឬ សរសេរមកកាន់ srcambodia@ohchr.org)

អាចចូលទៅកាន់សេចក្តីប្រកាសព័ត៌មានជាភាសា អង់គ្លេស និងខ្មែរ នៅទីនេះ៖
<http://cambodia.ohchr.org/>

សម្រាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងអ្នកជំនាញការឯករាជ្យដទៃទៀតរបស់ អ.ស.ប សូមទាក់ទង៖ សាប៊ែរ សែលាយ៉ា (Xabier Celaya) អង្គការព័ត៌មាន តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩១៧ ៩៣៨៣ / អ៊ីមែល xcelaya@ohchr.org)

សម្រាប់ព័ត៌មានលើវិបសាយ និងបណ្តាញសង្គមរបស់អ្នក៖ មាតិកាពហុប្រព័ន្ធផ្សព្វផ្សាយ និងសារគន្លឹះ៖ ទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាន មាននៅលើឆាណែលបណ្តាញសង្គមសិទ្ធិមនុស្សអ.ស.ប ដូចមានរាយឈ្មោះខាងក្រោម។ សូមចែក (tag) មកយើងដោយប្រើប្រាស់ផ្នែកដែលត្រូវបើកឲ្យបានត្រឹមត្រូវ៖

ទូតធំ៖ [@UNHumanRights](https://twitter.com/UNHumanRights)
ហ្វេសប៊ុក៖ [unitednationshumanrights](https://www.facebook.com/unitednationshumanrights)
Instagram៖ [unitednationshumanrights](https://www.instagram.com/unitednationshumanrights)

ហ្គេម្ល៊ីស៖ Google+: [unitednationshumanrights](https://www.google.com/+unitednationshumanrights)

យូធូប៖ [unhcr](https://www.unhcr.org/)